



SAMAKY

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
Microfinance Institution

សាមគ្គី

វ័យភីថល ម.ក

របាយការណ៍ប្រចាំឆ្នាំ២០២៣

មាតិកា

ស្ថានភាពទូទៅរបស់គ្រឹះស្ថាន.....	1
ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃ.....	2
សាររបស់ភាគទុនិក.....	3
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល.....	4
របាយការណ៍គ្រប់គ្រង.....	5
ផលិតផល និងសេវាកម្ម.....	7
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	11
របាយការណ៍របស់សវនករឯករាជ្យ ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន សាមគ្គី យ៉េភីថល ម.ក.....	13
មតិរបស់សវនករឯករាជ្យ.....	13
មូលដ្ឋានលើមតិរបស់សវនករឯករាជ្យ.....	13
ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច លើរបាយ ការណ៍ហិរញ្ញវត្ថុ.....	13
ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ.....	14
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023	16
របាយការណ៍លទ្ធផលពិស្តារក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023	17
របាយការណ៍លំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023.....	19
គោលការណ៍គណនេយ្យសំខាន់ៗ.....	20
មូលដ្ឋាននៃការរៀបចំ.....	20

ស្ថានភាពទូទៅរបស់គ្រឹះស្ថាន

ប្រវត្តិគ្រឹះស្ថាន សាមគ្គី យែភីថល ម.ក

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តម្រូវឲ្យប្រជាជនមានមុខរបរ ប្រកបអាជីវកម្មជាលក្ខណៈ គ្រួសារ ឬជាសហគ្រាស ធុនតូច និងមធ្យមទៅតាមសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ របស់ប្រជាជន។ ដោយសារប្រជាជនជួបផល លំបាក ក្នុងការស្វែងរកប្រភពទុនដើម្បីប្រកបអាជីវកម្មរបស់ខ្លួន បានធ្វើឲ្យភាគទុនិកទាំងអស់សហការគ្នាចាប់ផ្តើម បង្កើត គ្រឹះស្ថាន សាមគ្គី យែភីថល ម.ក (ពីមុនមានឈ្មោះថា សាមគ្គី ម៉ាយក្រូហ្វាយនែន អ៊ិនស៊ីធូរសិន ភីអិលស៊ី) បាន ទទួលអាជ្ញាប័ណ្ណលេខ: ម.ហ-៦០ ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ របស់ធនាគារជាតិនៃកម្ពុជា និងបានចុះបញ្ជី ពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត ដែលមានវិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លេខ: Co.1051KH/2015 ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥ និងមាន ដើមទុនចុះបញ្ជី ដំបូង ១,០០០,០០០ ដុល្លារអាមេរិក។

ឈ្មោះ និងអត្តសញ្ញាណ

សាមគ្គី មានន័យជាភាសាខ្មែរថា “បង្រួបបង្រួម” ការបង្រួបបង្រួមជាកត្តាចម្បងដែលនាំឲ្យ មានភាពរីកចំរើន សេចក្តីសុខ សុវត្ថិភាព ស្ថេរភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិទាំងមូល។ អត្តសញ្ញាណរបស់សាមគ្គីត្រូវបាន ចារិកឡើងដោយផ្ទាំងពណ៌ខៀវចាស់ និងពណ៌មាសចាស់នៅផ្នែកខាងក្រោយ រំលេចដោយអក្សរ “ស” ផុសចេញពី ផ្ទាំងទាំងពីរ ហើយនៅផ្នែកខាងក្រោមនៃនិមិត្តសញ្ញាមានចារិកអក្សរជាភាសាអង់គ្លេស “SAMAKY”។ ពណ៌ខៀវ ចាស់តំណាងឲ្យភាពជាក់លាក់ ពិតប្រាកដនិងជឿជាក់មកលើស្ថាប័ន ពណ៌មាសចាស់តំណាងឲ្យ សន្តិភាព និង មាសប្រាក់ដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មរបស់ស្ថាប័នប្រកបដោយ ភាពជឿជាក់និងដើម្បីឲ្យពួកគាត់ទទួល បាននូវទំនុកចិត្ត។ អក្សរ “ស” តំណាងឲ្យការសហការជាឆ្លងមួយឆ្ពោះទៅរក ភាពរីកចំរើន និង ជឿនលឿនរវាង គ្រឹះស្ថាន និងអតិថិជន ដើម្បីមានភាពចម្រើនរុងរឿងទាំងប្រជាជន និងសង្គមជាតិទាំងមូល។

ទិដ្ឋភាពគោលដៅ

ទិដ្ឋភាពគោលដៅរបស់សាមគ្គី គឺជាប្រជាពលរដ្ឋខ្មែរដែលមានបំណងបង្កើតនិងពង្រីកអាជីវកម្មជាលក្ខណៈគ្រួសារ ឬជាសហគ្រាសធុនតូច និងមធ្យមទៅតាមសមត្ថភាព បច្ចេកទេស និងបទពិសោធន៍របស់ប្រជាជនក្នុងគ្រប់វិស័យនៃសេដ្ឋ កិច្ចជាតិ។

ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃ

ទស្សនៈវិស័យ

ទស្សនៈវិស័យរបស់គ្រឹះស្ថានយើងខ្ញុំគឺក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានជីវភាពកាន់តែប្រសើរឡើងនៅក្នុង សង្គម។

បេសកកម្ម

ផ្តល់ឱកាសដល់ប្រជាជនទូទៅឲ្យសម្រេចបាននូវបំណងប្រាថ្នាព្រមទាំងជួយដល់អ្នកដែលមានបំណងបង្កើតមុខរបរឲ្យជោគជ័យ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយ ប្រសិទ្ធភាព និង និរន្តរភាព។

គុណតម្លៃ

- បំរើសេវាកម្មលក្ខណៈងាយស្រួល និងរហ័សទាន់ចិត្តបំផុតជូនអតិថិជន។
- ភាពស្មោះត្រង់ និងការទទួលខុសត្រូវចំពោះតួនាទី។
- ភាពច្នៃប្រឌិត ដើម្បីការីកចម្រើន។
- សុជីវធម៌ដើម្បីសេចក្តីថ្លៃថ្នូរក្នុងសង្គម។

ភាគទុនិក

គិតត្រឹមដំណាច់ឆ្នាំ២០២៣ គ្រឹះស្ថានមានដើមទុនចុះបញ្ជីចំនួន ២,០០០,០០០ ដុល្លារអាមេរិក ដែលក្នុងនោះមានភាគទុនិកដូចខាងក្រោម៖

១. លោក នាយ សេងអៀង កាន់កាប់ភាគហ៊ុនចំនួន ៣៥%
២. លោកស្រី ហ៊ែង ទួនឆារី កាន់កាប់ភាគហ៊ុនចំនួន ៣៥%
៣. លោកស្រី នាយ ចាន់ណា កាន់កាប់ភាគហ៊ុនចំនួន ១៥%
៤. លោក ជុន ចិត្តា កាន់កាប់ភាគហ៊ុនចំនួន ១៥%

សាររបស់ភាគទុនិក


យោងតាមរបាយការណ៍ធនាគារជាតិ នៃកម្ពុជា នៅឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជា មានធនាគារពាណិជ្ជ ៥៨ ធនាគារឯកទេសមាន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមាន ៨៣ គ្រឹះស្ថានឥណទានជនបទ១១៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរតតិយភាគី ៦ គ្រឹះស្ថានសេវាទូទាត់សងប្រាក់៣៣ គ្រឹះស្ថានផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន១ ការិយាល័យតំណាងបរទេសមាន ៥ និងអាជីវកម្មប្តូរប្រាក់មាន ២,៩១៥ ។ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះ - ៤០,៩% ធៀបនឹងឆ្នាំមុន(១៩,៨%) ដល់ ២៦,២ ទ្រីលាន ដែលក្នុងនោះឥណទានបន្តធ្លាក់ចុះ-៤២,៦% ធៀបនឹងឆ្នាំមុន (២២,៧%) ដល់ ២២,៤ទ្រីលានរៀល ដោយមាន ១,៦ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមានក្រុមគ្រួសារ, ពាណិជ្ជកម្ម និងជំនួញ, សេវាកម្ម, សំណង់, ដឹកជញ្ជូន, កម្មន្តសាល និងផ្សេងៗផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក បានជួបការលំបាកជាច្រើន ប៉ុន្តែ គ្រឹះស្ថាន នៅតែបន្តខិតខំក្នុងការកែលម្អលទ្ធភាពសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន ក៏ដូចជាជួយជ្រោមជ្រែងក្នុងការផ្តល់ឥណទានគ្រប់វិស័យដែលជាតម្រូវការរបស់អតិថិជន ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំជាដើម ។ ភាគទុនិក ក៏ដូចជាក្រុមប្រឹក្សាភិបាល ទាំងអស់នៅតែមានឆន្ទៈក្នុងការជួយធ្វើអោយប្រសើរឡើងនូវវិស័យហិរញ្ញវត្ថុ ទោះជាបច្ចុប្បន្នវិស័យនេះកំពុងមានការប្រកួតប្រជែងយ៉ាងណាក៏ដោយ។ ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាភាគទុនិករបស់គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក សូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក៏ដូចជា គណៈគ្រប់គ្រង របស់ គ្រឹះស្ថាន ក្នុងការចូលរួមសហការដើម្បីជួយស្តារឡើងវិញដល់គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក អោយកាន់តែប្រសើរឡើងនាពេលខាងមុខបន្តទៀត។ មិនតែប៉ុណ្ណោះ យើងខ្ញុំជាភាគទុនិក ទាំងអស់សូមថ្លែងអំណរគុណដល់ ធនាគារជាតិ នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើវិស័យហិរញ្ញវត្ថុនេះ ក៏ដូចជាការចេញប្រកាស សេចក្តីណែនាំផ្សេងៗទៀតដើម្បីជាការអនុវត្តសម្រាប់វិស័យ ធនាគារ និងហិរញ្ញវត្ថុទាំងអស់ ក៏ដូចជាសូមថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ ។



នៅឆ្នាំ២០២៣ សេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរីកបង្កើននយោបាយរូបិយវត្ថុ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបាន កើនឡើង។ ទន្ទឹមនឹងនេះការថយចុះល្បឿនកំណើនសេដ្ឋកិច្ចប្រទេសចិនក៏រួមចំណែកបង្កាក់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោកផងដែរ។ (យោងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា)

នៅក្នុងឆ្នាំ២០២៣ នេះដែរ គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក នៅតែបន្តខិតខំពង្រឹង នឹងជ្រើសរើស បុគ្គលិកបន្ថែមដើម្បីកែសម្រួលប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងក៏ដូចជាដើម្បីជួយជ្រោមជ្រែងដល់ការផ្តល់ឥណទានលើ គ្រប់វិស័យផងដែរ។ ទោះជាយ៉ាងណាក្នុងឆ្នាំ២០២៣ គ្រឹះស្ថាន មិនទាន់មានភាពល្អប្រសើរនូវឥណទាននៅឡើយ ក៏ប៉ុន្តែ គ្រឹះស្ថាននឹងខិតខំបន្ថែមនៅឆ្នាំខាងមុខទៀត។ គម្រោងរបស់គ្រឹះស្ថាន សម្រាប់ឆ្នាំ២០២៤ គឺជម្រុញលើការផ្តល់ ឥណទានខ្នាតតូចជាមួយអតិថិជនប្រាក់សមរម្យ ដើម្បីងាយស្រួលដល់ការជួយដល់អតិថិជនដែលមានចំណូល ទាប និងចង់បង្កើតមុខរបរបន្ថែមផងដែរ។ មិនតែប៉ុណ្ណោះ គ្រឹះស្ថាន នឹងបន្តបង្កើនការត្រួតពិនិត្យផ្ទៃក្នុង ការ ជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ដើម្បីជួយអោយកាន់តែប្រសើរឡើងរបស់គ្រឹះស្ថាន ។

ក្នុងនាមជាថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក សូមថ្លែងអំណរគុណដល់អតិថិជនដែល បានគាំទ្រ និងគណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃគ្រឹះស្ថាន ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តកន្លងមក។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាលសម្រាប់ការគាំទ្រ និងការផ្តល់ជំនួយ ជាពិសេសសូម ថ្លែងអំណរគុណដល់ធនាគារជាតិ នៃកម្ពុជា ដែលតែងតែផ្តល់ឱកាសដល់គ្រឹះស្ថាន មានវត្តមានក្នុងការជួយ ជម្រុញវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។



ឧកញ៉ា នាយ សេងរៀង



ឧកញ៉ា នាយ សេងរៀង ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគទុនិក នៃ គ្រឹះស្ថានសាមគ្គី វ៉ែកីថល ម.ក ។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៥ លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃហាងបញ្ចាំ នាយ អាន និងចាប់ពី ឆ្នាំ២០១៥ ដល់បច្ចុប្បន្ន លោកគឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន សាមគ្គី វ៉ែកីថល ម.ក ។

លោកជំទាវ ប៉ៅ ទួនធារី សមាជិកក្រុមប្រឹក្សាភិបាល

លោកជំទាវ ប៉ៅ ទួនធារី សមាជិកក្រុមប្រឹក្សាភិបាល

និងជាម្ចាស់ភាគទុនិកមួយរូប នៃ គ្រឹះស្ថាន សាមគ្គី វ៉ែកីថល ផងដែរ។ ចាប់តាំងពីឆ្នាំ២០០២ ដល់ ឆ្នាំ២០០៦ លោកស្រី គឺជាអ្នកស្រាវជ្រាវ ម្នាក់ពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគ្រឹះស្ថាន Oxfarm America ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ លោកស្រីបានចូលជាអភិបាលរបស់គ្រឹះស្ថាន សាមគ្គី វ៉ែកីថល ម.ក ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍន៍នៅឆ្នាំ២០០៦ ពីសកលវិទ្យាល័យហ្សឺណែវប្រទេសស្វីស, បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង នៅឆ្នាំ២០០២ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង និង ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។



លោក ជុន ចិត្តា សមាជិកក្រុមប្រឹក្សាភិបាល



លោក ជុន ចិត្តា សមាជិកក្រុមប្រឹក្សាភិបាល

និងជាម្ចាស់ភាគទុនិកមួយរូប របស់គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក ផងដែរ ។ លោកមានបទពិសោធន៍ជាច្រើនទាក់ទងនឹង វិស័យហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ននេះ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកធុរកិច្ច និងរដ្ឋបាល, បរិញ្ញាបត្រពាណិជ្ជកម្ម និងរដ្ឋបាល ពីសាលាគ្រប់គ្រងឧត្តមសិក្សាអូស្ត្រាលី និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាច្រើន ទៀតដូចជា៖ សាកលវិទ្យាល័យ New South Wales សាកលវិទ្យាល័យ Australia Victoria University Wellington ប្រទេសនូវវ៉ែលសេឡង់ គណនេយ្យករ Chartered-Institute of Chartered Accountants of

Australia, New Zealand និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនកម្មកម្ពុជា។ បច្ចុប្បន្ននេះ ក្រៅពីជាអភិបាល របស់គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក លោកក៏ជា Audit Partner របស់ ក្រុមហ៊ុន Fides Services Cambodia ផងដែរ ។

លោកស្រី នាយ ចាន់ណា សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី នាយ ចាន់ណា ជាសមាជិកក្រុមប្រឹក្សាភិបាល

និងជាម្ចាស់ភាគហ៊ុនមួយរូប នៃ គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក ផងដែរ ។ លោកស្រីមានបទពិសោធន៍ជាច្រើនទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ លោកស្រីគឺជានាយិការចាត់ការទូទៅរបស់ហាងបញ្ចាំ នាយ អាន កន្លងមក ។ លោកស្រីធ្លាប់ជានាយិការចាត់ការទូទៅរបស់គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២២។ លោកស្រីចូលរួមជា អភិបាល របស់ គ្រឹះស្ថាន ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីវិស័យហិរញ្ញវត្ថុ លោកស្រីក៏មានមុខជំនួញផ្ទាល់ខ្លួនមួយចំនួនផងដែរ ។



ឥណទាន
ឯកត្តជន

ឥណទានឯកត្តជន គឺជាផលិតផលកម្ចីមួយដែលគ្រឹះស្ថាន បង្កើតឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជនដែលចង់ខ្ចីប្រាក់ដែលមានទំហំតូច និងមធ្យម ដើម្បីសកម្មភាពកសិកម្ម ផលិតកម្ម សិប្បកម្ម សេវាកម្ម ផ្សេងៗ ។



ឥណទាន
ប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន សំដៅលើអតិថិជនខ្ចីសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាការ ទិញបញ្ជាបាយដឹកដំណើរ បង់ថ្លៃសាលា រៀបអាពាហ៍ពិពាហ៍ កែលំអរផ្ទះ ទិញដីសម្រាប់ទុកសាងសង់ផ្ទះជាដើម ដែលមានអត្រាការប្រាក់ចន្លោះពី ១៥.៦% ទៅ ១៨% ក្នុងមួយឆ្នាំ ។



ឥណទាន សម្រាប់មុខជំនួញ

ឥណទានសម្រាប់មុខជំនួញ ផ្តល់ជូនអតិថិជនដែលមានតម្រូវការក្នុងការបង្កើនមុខរបរ ឬបង្កើនដើមទុន សម្រាប់មុខជំនួញផ្សេងរបស់អតិថិជន ដែលអត្រាការប្រាក់ពី ១៤.៤% ទៅ ១៨% ក្នុងមួយឆ្នាំ ។



ឥណទាន បុគ្គលិក

ឥណទានបុគ្គលិក គឺជាឥណទានមួយដែលសាមគ្គី យោងចល ផ្តល់ជូនសម្រាប់បុគ្គលិកខាងក្នុងដែលមាន តម្រូវការប្រើប្រាស់កម្ចី ដែលមានអត្រាការប្រាក់ពី ១២% ដល់ ១៨% ក្នុងមួយឆ្នាំ ។



ឥណទាន និយោជិត


ឥណទាននិយោជិត គឺជាការផ្តល់កម្ចីដល់និយោជិតខាងក្រៅ សំដៅលើនិយោជិតដែល
មានការងារ និងមានប្រាក់ចំណូលច្បាស់លាស់ ដែលមានអត្រាការប្រាក់ ១៨% ក្នុងមួយឆ្នាំ ។



អាសយដ្ឋានបច្ចុប្បន្ន

គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក មានអាសយដ្ឋានស្ថិតនៅ អគារលេខ ៦៧ ជាន់ទី៩បេ ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លេខទូរសព្ទទំនាក់ទំនង: 023 900 535 / 070 666 421, Website: www.samaky.com.kh



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុន សាមគ្គី ឃៃភីថល ម.ក (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) ក្នុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 និងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់ក្នុងការិយបរិច្ឆេទដែលបានបិទបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
- ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន តាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”) ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវឱ្យប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និងពន្យល់អោយបានច្បាស់លាស់ និង កំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) ត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និង ប្រពន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព
- ឃ) វាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាព លើរាល់ការសំរេចចិត្ត និងចាត់វិធានការដែលមាន សារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវវិធានការដូចមានចែងខាងលើ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាមគ្គី ឃៃភីថល មក សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 និងប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទបានបិទបញ្ជីខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយ ៖



លោក នាយ សេងអៀង
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី29 ខែ មេសា ឆ្នាំ 2024

**របាយការណ៍របស់សវនករឯករាជ្យ ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល
គ្រឹះស្ថាន សាមគ្គី ឃៃភីថល ម.ក**

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់របស់ក្រុមហ៊ុន **សាមគ្គី ឃៃភីថល ម.ក** (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 ព្រមទាំងរបាយការណ៍លទ្ធផលពិស្តារ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទចប់ខាងលើ និងកំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយមានគោលការណ៍គណនេយ្យសំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 និង ប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទចប់ ខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”)។

មូលដ្ឋានលើមតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រមសីលធម៌សម្រាប់គណនេយ្យករអាជីព របស់ក្រុមប្រឹក្សាស្តង់ដារ ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“IESBA Code”) និងលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវផ្សេងទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាការស្ថាបនាសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច លើរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងជាអ្នកទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម បង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែថ្នាក់ដឹកនាំមានបំណងជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាផ្សេងពីនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍សវនកម្ម ដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញកំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើតឡើងពីការបន្លំ ឬភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាមួយ ពួកវាអាចនឹងត្រូវបានគេរំពឹងដោយសមរម្យថានឹងមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ផ្នែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។ ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំធ្វើការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាមជ្ឈិមធាតុនិយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំក៏ ៖

- ក) ធ្វើការកំណត់អត្តសញ្ញាណនិងវាយតម្លៃហានិភ័យ នៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងធ្វើការរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសំខាន់ៗ ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុសនៃការភាន់ច្រឡំ ដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធនឹង ការយុបយិត ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការមិនធ្វើតាមការត្រួតពិនិត្យផ្ទៃក្នុង។
- ខ) ទទួលបានការយល់ដឹងអំពីការត្រួតពិនិត្យផ្ទៃក្នុងទាក់ទងនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- គ) ធ្វើការវាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ប្រមាណគណនេយ្យ ប្រសិនបើមាន និងការបង្ហាញពាក់ព័ន្ធដែលធ្វើឡើងដោយថ្នាក់ដឹកនាំ។
- ឃ) ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគ្រឹះនិរន្តរភាពអាជីវកម្ម នៃការចុះបញ្ជីគណនេយ្យរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើភស្តុតាងសវនកម្មដែលបានទទួល ថាភាពមិនប្រាកដប្រជាទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា តម្រូវឱ្យយើងខ្ញុំទាញការចាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ចំពោះការបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញបែបនេះមិនគ្រប់គ្រាន់ ធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការអាជីវកម្ម។

ង) ធ្វើការវាយតម្លៃ ការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាង ព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍សំខាន់ៗ ក្នុង លក្ខណៈដែល សម្រេចបាននូវការបង្ហាញដោយសមស្រប ។

យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចរបស់ក្រុមហ៊ុន អំពីបញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងវិសាលភាព និងពេលវេលាធ្វើសវនកម្មដែលបានគ្រោងទុក និងកំហុសឆ្គងសំខាន់ៗដែលរកឃើញ ដោយរួមមាន កង្វះខាតសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្ម។

ក្នុងនាមម្ចីវីសុនភាគ អិមខេអេ

ម្ចីវីសុនភាគ អិមខេអេ

ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មឯករាជ្យ



គី ភាគ

ភាគទុនិកថ្នាក់ដឹកនាំ

ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2024

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ 2023

ទ្រព្យសកម្ម	កំណត់ សំគាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	4	971	3,967	2,733	11,252
សមតុល្យជាមួយធនាគារជាតិ	5	103,513	422,851	102,272	421,053
សមតុល្យជាមួយធនាគារផ្សេងទៀត	6	374,297	1,529,002	389,356	1,602,979
ឥណទាន ចំពោះអតិថិជន	7	614,991	2,512,238	795,168	3,273,707
ទ្រព្យសកម្មផ្សេងទៀត	8	7,125	29,106	12,525	51,564
អចលនទ្រព្យ និងបរិក្ខារ	9	1,913	7,815	3,982	16,394
ទ្រព្យអរូបី	10	22,880	93,465	27,170	111,859
សរុបទ្រព្យសកម្ម		1,125,690	4,598,444	1,333,206	5,488,808
ទ្រព្យអកម្ម និង មូលធន					
ទ្រព្យអកម្ម					
ទ្រព្យអកម្មផ្សេងៗ	11	11,470	46,855	8,333	34,307
បំណុលពន្ធដារ	19 (b)	56	229	140	576
សរុបទ្រព្យអកម្ម		11,526	47,084	8,473	34,883
មូលធន និងទុនបំរុង					
ដើមទុន	12	2,000,000	8,000,000	2,000,000	8,000,000
លទ្ធផលបង្ក		(885,836)	(3,600,111)	(755,833)	(3,065,798)
ទុនបម្រុងតាមបទប្បញ្ញត្តិ	13	-	-	80,566	331,690
លំអៀងការបកប្រែរូបិយប័ណ្ណ		-	151,471	-	188,033
សរុបមូលធន និងទុនបំរុង		1,114,164	4,551,360	1,324,733	5,453,925
សរុបទ្រព្យអកម្ម និង មូលធន		1,125,690	4,598,444	1,333,206	5,488,808

អនុញ្ញាតឲ្យយោធន៍ផ្សព្វផ្សាយ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក នាយ សេងរៀង

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៩ ខែមេសា ឆ្នាំ 2024

របាយការណ៍លទ្ធផលពិស្តារក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023

	កំណត់ សំគាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	14	189,749	779,868	133,374	545,100
ចំណូលពីការប្រាក់សុទ្ធ		189,749	779,868	133,374	545,100
ចំណូលពីប្រតិបត្តិការផ្សេងៗ	15	12,756	52,427	6,315	25,809
សោហ៊ុយបុគ្គលិក	16	(93,548)	(384,482)	(112,658)	(460,433)
រំលស់អចលនទ្រព្យ និងទ្រព្យអរូបី	17	(5,423)	(22,289)	(6,087)	(24,878)
ចំណាយលើប្រតិបត្តិការផ្សេងៗ	18	(84,121)	(345,737)	(63,454)	(259,336)
លទ្ធផលពីប្រតិបត្តិការ		19,413	79,787	(42,510)	(173,738)
សំវិធានធនលើការខាតបង់ឥណទាន	7	(228,453)	(938,942)	(136,282)	(556,985)
លទ្ធផលខាតបង់ពន្ធ		(209,040)	(859,155)	(178,792)	(730,723)
ចំណាយបង់ពន្ធ	19	(1,529)	(6,284)	(1,108)	(4,528)
លទ្ធផលខាតបង់សុទ្ធ		(210,569)	(865,439)	(179,900)	(735,251)
លំអៀងការបកប្រែរូបិយប័ណ្ណ		-	(36,562)	-	59,302
លទ្ធផលពិស្តារសុទ្ធ		(210,569)	(902,001)	(179,900)	(675,949)

អនុញ្ញាតអោយចេញផ្សព្វផ្សាយ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក នាយ សេងអៀង

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2024

របាយការណ៍ប្រែប្រួល ប្រមូលមូលធន ក្នុងការិយ បរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		លទ្ធផលបង្ក		ការបកប្រែ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	រូបិយប័ណ្ណ ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2023	2,000,000	8,000,000	80,566	331,690	(755,833)	(3,065,798)	188,033	1,324,733	5,453,925
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	(210,569)	(865,439)	-	(210,569)	(865,439)
ប្រែប្រួលទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(80,566)	(331,126)	80,566	331,126	-	-	-
ការបកប្រែរូបិយប័ណ្ណ	-	-	-	(564)	-	-	(36,562)	-	(37,126)
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2023	2,000,000	8,000,000	-	-	(885,836)	(3,600,111)	151,471	1,114,164	4,551,360
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2022	2,000,000	8,000,000	69,691	281,559	(565,058)	(2,280,416)	128,731	1,504,633	6,129,874
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	(179,900)	(735,251)	-	(179,900)	(735,251)
ប្រែប្រួលទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	10,875	44,446	(10,875)	(44,446)	-	-	-
ការបកប្រែរូបិយប័ណ្ណ	-	-	-	5,685	-	(5,685)	59,302	-	59,302
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2022	2,000,000	8,000,000	80,566	331,690	(755,833)	(3,065,798)	188,033	1,324,733	5,453,925

របាយការណ៍លំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
លទ្ធផលខាតមុនបង់ពន្ធ	(209,040)	(859,155)	(178,792)	(730,723)
និយ័តកម្ម ៖				
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ (កំណត់សំគាល់ 7)	228,454	938,946	136,282	556,985
ទាយដ្ឋានឱ្យដល់រំលស់ (កំណត់សំគាល់ 17)	5,423	22,289	6,087	24,878
ខាតពីការលក់អចលនទ្រព្យ និងបរិក្ខារ	6	25	-	-
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	24,843	102,105	(36,423)	(148,860)
បម្រែបម្រួលក្នុងទ្រព្យសកម្ម និងអសកម្មប្រតិបត្តិការ ៖				
ឥណទាន ចំពោះអតិថិជន	(48,277)	(198,418)	(361,280)	(1,476,551)
ទ្រព្យសកម្មផ្សេងៗ	5,400	22,194	(965)	(3,944)
ទ្រព្យអកម្មផ្សេងៗ	3,139	12,901	1,173	4,794
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ	(14,895)	(61,218)	(397,495)	(1,624,561)
បង់ពន្ធលើប្រាក់ចំណូល (កំណត់សំគាល់ 19)	(1,613)	(6,629)	(1,043)	(4,263)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	(16,508)	(67,847)	(398,538)	(1,628,824)
ធនសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញអចលនទ្រព្យ (កំណត់សំគាល់ 9)	(299)	(1,229)	(770)	(3,147)
សាច់ប្រាក់ពីការលក់អចលនទ្រព្យ	1,227	5,043	-	-
សាច់ប្រាក់សុទ្ធបានពី (ប្រើក្នុង) សកម្មភាពវិនិយោគ	928	3,814	(770)	(3,147)
បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(15,580)	(64,033)	(399,308)	(1,628,824)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	394,361	1,623,584	793,669	3,233,407
ការបកប្រែរូបិយប័ណ្ណ	-	(12,230)	-	19,001
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ (កំណត់សំគាល់ 20)	378,781	1,547,321	394,361	1,623,584

គោលការណ៍គណនេយ្យសំខាន់ៗ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយប្រើប្រាស់គោលការណ៍ គណនេយ្យសំខាន់ៗ ព្រមទាំងមូលដ្ឋានវាស់វែងដូចបានរៀបរាប់ដូចខាងក្រោម គោលការណ៍ទាំងនេះ ត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ។

មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (ហៅកាត់ថា “CIFRS for SMEs”) ដោយផ្អែកទាំងស្រុងទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ នៅក្រោមសម្មតិកម្មតម្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ និងការសន្មត ដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងបំណុល និងការលាតត្រដាងទ្រព្យសកម្មនិងបំណុលដែលបានរាយការណ៍ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួន ប្រាក់ចំណូល និងចំណាយដែលបានរាយការណ៍ នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ទោះបីជាការប៉ាន់ស្មានទាំងនេះ ផ្អែកទៅលើកម្រិតនៃការយល់ដឹងរបស់គណៈគ្រប់គ្រង ទៅលើព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗនាពេលបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់លាក់ចុងក្រោយអាចខុសពីការប៉ាន់ស្មានទាំងនេះ។